



Bilingual assistance is available in English, Mandarin (普通话/普通話), Cantonese (广东话/廣東話), Korean (한국어), Vietnamese (Tiếng Việt), Tagalog, Urdu (اردو), Hindi (हिन्दी), and Bengali/Bangla (বাংলা).



អ្នកមានសិទ្ធិទទួលជំនួយផ្នែកភាសា ខ្មែរ កាលណាអ្នកបោះឆ្នោត

តើច្បាប់អ្វីដែលឱ្យសិទ្ធិខ្ញុំទទួលជំនួយផ្នែកភាសា ខ្មែរ ?

មាត្រា ២០៨ នៃសេចក្តីសម្រេចលើសិទ្ធិបោះឆ្នោត (VRA) តម្រូវឱ្យស្រុកខ្លះផ្តល់សម្ភារៈតាមភាសាតាមកំណើតសំរាប់សហគមន៍ដែលអ្នកបោះឆ្នោតនិយាយភាសាអង់គ្លេសមិនពេញលេញ ។

តើជំនួយផ្នែកភាសាអ្វីខ្លះដែលអាចរកបាន ?

អ្នកអាចរកបានព័ត៌មានសរសេរសំរាប់អ្នកបោះឆ្នោត លិខិតចុះឈ្មោះអ្នកបោះឆ្នោត និងសន្លឹកឆ្នោតដែលបានបកប្រែជា ខ្មែរ ។ នៅកន្លែងបោះឆ្នោត អ្នកអាចរកឃើញអ្នកធ្វើការដែលចេះនិយាយ ខ្មែរ ។

តើធ្វើដូចម្តេចឱ្យខ្ញុំរកបានសម្ភារៈជា ខ្មែរ ?

ចូរទាក់ទងការិយាល័យបោះឆ្នោតរបស់អ្នក ហើយសួររកសម្ភារៈបោះឆ្នោតជាភាសាខ្មែរ ព័ត៌មានត្រូវធ្វើដើម្បីទាក់ទងនឹងការិយាល័យទាំងនេះគឺ:

- ◆ www.advancingjustice-aaajc.org/language-rights-voting

តើខ្ញុំរកលិខិតចុះឈ្មោះបោះឆ្នោតនៅទីណា ?

អ្នកអាចទាក់ទងការិយាល័យបោះឆ្នោតដើម្បីរកលិខិតចុះឈ្មោះបោះឆ្នោត ហើយធ្វើតាមការណែនាំនូវការធ្វើទៅកាន់ការិយាល័យបោះឆ្នោតនារដ្ឋមួយ ឬ នៅតាមភូមិអ្នកអាចចុះឈ្មោះតាមអ៊ិនធើណិតដោយចូលទៅគេហទំព័រ

- ◆ [U.S. Election Assistance Commission – Register to Vote](#)
- ◆ [National Voter Registration Application Form for U.S. Citizens \(CHS\)](#)

តើខ្ញុំអាចនាំនរណាម្នាក់មកក្នុងបន្ទប់ដើម្បីជួយខ្ញុំបោះឆ្នោតបានឬទេ ?

បាន ។ អ្នកមានសិទ្ធិនាំនរណាម្នាក់មកជួយក្នុងបន្ទប់បោះឆ្នោត ។ មនុស្សម្នាក់នេះអាចជាមិត្តសំឡាញ់ ញាតិ ឬ នរណាម្នាក់ដែលអ្នកទុកចិត្ត ។ តែមិនអាចជាចៅហ្វាយរបស់អ្នក ឬ តំណាងសហភាពការងាររបស់អ្នកទេ ។

១-៨៨៨-API-VOTE ចូរទូរស័ព្ទសុំជំនួយភាសា ខ្មែរ នៅថ្ងៃបោះឆ្នោត។

សំរាប់ព័ត៌មានបន្ថែមអំពីការចូលរួមបោះឆ្នោតអ្នកនិយាយភាសាអង់គ្លេសមិនពេញ លេញ សូមអញ្ជើញទៅគេហទំព័រ www.advancingjustice-aaajc.org/language-rights-voting. ។

ក្រុង និង ស្រុក (តំបន់)
 ទាំងនេះផ្តល់ឱ្យនូវជំនួយផ្នែកភាសា ខ្មែរ
 CALIFORNIA: Los Angeles County
 MASSACHUSETTS: Lowell City



Bilingual assistance is available in English, Mandarin (普通话/普通話), Cantonese (广东话/廣東話), Korean (한국어), Vietnamese (Tiếng Việt), Tagalog, Urdu (اردو), Hindi (हिन्दी), and Bengali/Bangla (বাংলা).



You Have the Right to Language Assistance in Khmer When You Vote

What law gives me the right to language assistance in Khmer?

Section 203 of the Voting Rights Act (VRA) requires certain counties to provide in-language voting materials for communities with many limited English-speaking voters.

What type of language assistance is available?

You can obtain written voter information, voter registration forms, and ballots translated into Khmer. At your voting location, you can also find poll workers who can speak Khmer.

How do I get materials in Khmer?

Contact your elections office and ask them to send you voting materials in Khmer. Find information on how to contact these offices at:

- ◆ www.advancingjustice-aajc.org/language-rights-voting

Where can I get a voter registration form?

You can contact your elections office to get a voter registration form and follow the instructions on how to send it to a state or local election office for processing. You can also register online at:

- ◆ [U.S. Election Assistance Commission – Register to Vote](#)
- ◆ [National Voter Registration Application Form for U.S. Citizens \(CHS\)](#)

Can I bring someone into the voting booth to help me vote?

Yes. You have the right to bring someone into the voting booth to help you. This person can be a friend, relative, or someone else you trust. It only cannot be your boss or a representative of your labor union.

These cities and counties offer language assistance in Khmer:

CALIFORNIA: Los Angeles County
MASSACHUSETTS: Lowell City

1-888-API-VOTE: CALL FOR IN-LANGUAGE HELP ON ELECTION DAY

For more information on voting access for limited English-speaking voters, please visit www.advancingjustice-aajc.org/language-rights-voting.